


Here for you,  
for life



ផលិតផលបន្ថែម  
**ការពារជំងឺធ្ងន់ធ្ងរ**  
រស់នៅដោយមានសុកមង្គល នាថ្ងៃអនាគត



ការងារគ្រោះដោយស្ថានភាពជំងឺឆ្លងឈ្លងរយៈពេលយូរ គឺជាបទពិសោធន៍ ដ៏លំបាកសម្រាប់អ្នកជំងឺ និងក្រុមគ្រួសារ។ វាកាន់តែលំបាកទៅទៀត ប្រសិនបើអ្នកជំងឺ គឺជាអ្នករកលុយចិញ្ចឹមគ្រួសារ។

“ផលិតផលបន្ថែមការពារជំងឺឆ្លងឈ្លងរយៈពេលយូរ” របស់ក្រុមហ៊ុន ហ្វីលីប៊ីន ឡាយហ្វី នឹងផ្តល់នូវការធានារ៉ាប់រង ប្រសិនបើលោកអ្នក ត្រូវបានធ្វើរោគវិនិច្ឆ័យ ថាមានជំងឺណាមួយក្នុងចំណោមជំងឺឆ្លងឈ្លងរយៈពេលយូរ ដែលតែងតែកើតមានជាទូទៅនៅក្នុងរាងកាយ ជំងឺមហារីកឆ្លងឈ្លងរយៈពេលយូរ ជំងឺតាំងបេះដូងឆ្លងឈ្លងរយៈពេលយូរ និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលឆ្លងឈ្លងរយៈពេលយូរ។

### ⚠ សារៈសំខាន់

- ការការពារ ដែលមានតម្លៃទាប ដែលទូទាត់ទឹកប្រាក់សរុបតែម្តង នៅក្នុងករណីដែលលោកអ្នកមានស្ថានភាពសុខភាពឆ្លងឈ្លងរយៈពេលយូរ។
- អាចជំនួសប្រាក់ចំណូលរបស់លោកអ្នក ខណៈពេលដែលលោកអ្នកកំពុងផ្តោតលើការព្យាបាល។
- មានភាពបង់បែន ហើយអាចបញ្ចប់ពេលណាក៏បាន។

### ★ អត្ថប្រយោជន៍

ក្រុមហ៊ុននឹងទូទាត់ ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នៃផលិតផលបន្ថែមនេះជូនលោកអ្នក និងក្រុមគ្រួសារ នៅពេលដែលលោកអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺណាមួយ ដែលអាចជា ជំងឺមហារីកឆ្លងឈ្លងរយៈពេលយូរ ជំងឺតាំងបេះដូងឆ្លងឈ្លងរយៈពេលយូរ ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាលឆ្លងឈ្លងរយៈពេលយូរ។ ដូច្នេះលោកអ្នកអាចផ្តោតទៅលើតែការព្យាបាលតែប៉ុណ្ណោះ។

## 🔄 ដំណើរការរបស់ផលិតផល

លោកសម្បត្តិ បានទិញបន្តសន្យារ៉ាប់រងមូលដ្ឋានដែលមានរយៈពេល ១០ ឆ្នាំ ពីក្រុមហ៊ុន ហ្វីលីប៊ីន ឡាយហ្វី ហើយបានភ្ជាប់ “ផលិតផលបន្ថែមការពារជំងឺឆ្លងឈ្លងរយៈពេលយូរ” ដែលមានទឹកប្រាក់ធានារ៉ាប់រងចំនួន \$៥០០០។ លោកសម្បត្តិត្រូវបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំចំនួន \$១១.៦ រៀងរាល់ឆ្នាំសម្រាប់ ៥ ឆ្នាំដំបូងដើម្បីទិញផលិតផលបន្ថែមនេះ។



ប្រសិនបើលោកសម្បត្តិ ត្រូវបានធ្វើរោគវិនិច្ឆ័យ ថាមានជំងឺមហារីកឆ្លងឈ្លងរយៈពេលយូរ នោះក្រុមហ៊ុន ហ្វីលីប៊ីន ឡាយហ្វី នឹងទូទាត់ទឹកប្រាក់ចំនួន \$៥០០០ ជូនគាត់ ឬគ្រួសារ។

ប្រសិនបើលោកសម្បត្តិ ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺតាំងបេះដូងឆ្លងឈ្លងរយៈពេលយូរ នោះក្រុមហ៊ុន ហ្វីលីប៊ីន ឡាយហ្វី នឹងទូទាត់ទឹកប្រាក់ចំនួន \$៥០០០ ជូនគាត់ ឬគ្រួសារ។




ប្រសិនបើលោកសម្បត្តិ ត្រូវបានធ្វើរោគវិនិច្ឆ័យ ថាមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលឆ្លងឈ្លងរយៈពេលយូរ នោះក្រុមហ៊ុន ហ្វីលីប៊ីន ឡាយហ្វី នឹងទូទាត់ទឹកប្រាក់ចំនួន \$៥០០០ ជូនគាត់ ឬគ្រួសារ។

### 👏 លក្ខខណ្ឌតម្រូវ

- លោកអ្នកត្រូវទិញបន្តសន្យារ៉ាប់រងមូលដ្ឋានពីក្រុមហ៊ុន ហ្វីលីប៊ីន ឡាយហ្វី ដែលផលិតផលបន្ថែមនេះត្រូវភ្ជាប់ជាមួយ។
- អាយុចាប់ផ្តើមធានា៖ ១៨ ដល់ ៦៥ ឆ្នាំ

- រយៈពេលនៃបន្តសន្យារ៉ាប់រង/រយៈពេលបង់បុព្វលាភធានារ៉ាប់រង៖ មានរយៈពេល ១ (មួយ) ឆ្នាំ និងអាចត្រូវបានបន្តជាប្រចាំឆ្នាំ
- បុព្វលាភធានារ៉ាប់រងអាចត្រូវបានបង់ជាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំ



ខិត្តប័ណ្ណនេះផ្តល់នូវព័ត៌មានបឋមអំពីផលិតផលប៉ុណ្ណោះ។ លោកអ្នកត្រូវអានបន្តសន្យារ៉ាប់រង នៃផលិតផលនេះ ដើម្បីជ្រាបពីព័ត៌មានលម្អិត ហើយស្វែងរកការប្រឹក្សាយោបល់ពីបុគ្គលិកផ្នែកលក់ធានារ៉ាប់រង របស់យើងខ្ញុំ មុននឹងសម្រេចចិត្តទិញផលិតផលនេះ។

### 🚫 ករណីមិនធានា

ក្រុមហ៊ុនមិនទទួលខុសត្រូវក្នុងការទូទាត់អត្ថប្រយោជន៍នៃផលិតផលនេះទេ ប្រសិនបើការទាមទាររបស់អ្នកត្រូវបានធានារ៉ាប់រងជីវិតបណ្តាលមកពីលទ្ធផលណាមួយដូចខាងក្រោម៖

- ស្ថានភាពសុខភាពកើតមុនពេលធានារ៉ាប់រង លុះត្រាតែស្ថានភាពសុខភាពនោះត្រូវបានប្រកាសដោយពេញលេញនិងស្មោះត្រង់នៅក្នុងតារាងស្នើសុំធានារ៉ាប់រង ឬតារាងស្នើសុំបន្តសុពលភាពបន្តសន្យារ៉ាប់រងឡើងវិញ និងទទួលយកដោយក្រុមហ៊ុន ឬ
- ជំងឺពីកំណើត ឬការខ្សោយពីកំណើត ឬ
- ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- ការបង្កគ្រោះថ្នាក់ដោយខ្លួនឯង របស់អ្នកត្រូវបានធានារ៉ាប់រង ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- ឆ្លងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬជំងឺផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬ
- ការប្រើប្រាស់ខុសច្បាប់នូវថ្នាំណាកូទិក (narcotics) ថ្នាំរំញ័រ (stimulants) ឬសារធាតុញៀនដទៃទៀត ឬ
- ទទួលរងសារធាតុវិទ្យុសកម្ម (Radioactive substances) ឬ ជាលទ្ធផលនៃការវាយប្រហារដោយចេតនា ឬអចេតនា ដោយអាវុធនុយក្លេអ៊ែរ អាវុធគីមី ឬអាវុធដីរសាស្ត្រ ឬ
- ការស្នើសុំរ៉ាប់រង ដែលសំដៅដល់ការរ៉ាប់រងតាមនីតិវិធីក្បួនវេជ្ជសាស្ត្រ រួមទាំងការរ៉ាប់រងកែសម្រួលដោយមិនចាំបាច់ឈរលើមូលដ្ឋានវេជ្ជសាស្ត្រឡើយ ដែលបានធ្វើឡើងតាមសំណើរបស់អ្នកត្រូវបានធានារ៉ាប់រង។